

(1) អ្នកដែលកម្លាំងពេលនៃការស្នាក់នៅបានកន្លងផុត នៅពេលកំពុងចេញហើយចូលជប៉ុនវិញ, (2) ស្តីពីការដាក់ពាក្យសុំការផ្តល់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅនៃអ្នកដែលកម្លាំងពេលមានសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅបានកន្លងផុត



ថ្ងៃទី26 ខែមិថុនា ឆ្នាំ២០២០
(បានធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី7 ខែតុលា ឆ្នាំ2022)
ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍ជប៉ុន
Immigration Services Agency of Japan

សម្រេចនូវឯកសារដែលត្រូវដាក់ដូចក្នុងចំណុច (1) និង (2) ខាងក្រោមនេះ៖ ម្យ៉ាងទៀត ការពិនិត្យសំណូមពាក្យក៏នឹងធ្វើឱ្យល្បឿនជាងធម្មតា។

	(1) អ្នកដែលកម្លាំងពេលនៃការស្នាក់នៅបានកន្លងផុត នៅពេលកំពុងចេញហើយចូលជប៉ុនវិញ	(2) អ្នកដែលកម្លាំងពេលមានសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅបានកន្លងផុត
លក្ខខណ្ឌ	<ul style="list-style-type: none"> ○ អ្នកដែលខ្លឹមសារនៃសកម្មភាព ឬ ឋានៈបុគ្គលមិនប្រែប្រួលពីមុនពេលចេញហើយចូលជប៉ុនវិញ ○ ជនបរទេសដែលមានថ្ងៃផុតកំណត់សម្រាប់ការចូលក្រោមការអនុញ្ញាតឱ្យចូលមកជប៉ុនវិញ នៅចន្លោះថ្ងៃទី1 ខែមករា ឆ្នាំ2020 និងថ្ងៃទី30 ខែមេសា ឆ្នាំ2023។ <p>(កំណត់ចំណាំ 1) មុខសញ្ញាគឺ អ្នកដែលថ្ងៃបញ្ចប់កម្លាំងពេលស្នាក់នៅៗសល់ក្រោម 1ខែ ហើយគ្មានសង្ឃឹមថា នឹងអាចចូលមកជប៉ុនវិញបានក្នុងកម្លាំងពេលនោះ។</p> <p>(កំណត់ចំណាំ 2) រួមទាំងករណីចាត់ទុកថា មានការអនុញ្ញាតឱ្យចូលមកជប៉ុនវិញ។</p> <p>(កំណត់ចំណាំ 3) ចំពោះអ្នកស្នាក់នៅដោយលក្ខណៈសម្បត្តិស្នាក់នៅ “ឯកទេសកម្រិតខ្ពស់លេខ 2” សូមដាក់ពាក្យសុំ “ឯកទេសកម្រិតខ្ពស់លេខ 1” (ករណី ក. ឬ ខ. ឬ គ.) ទៅតាមសកម្មភាពពីមុន។</p>	<ul style="list-style-type: none"> ○ អ្នកដែលខ្លឹមសារនៃការដាក់ពាក្យសុំមានដូចលើកមុន គ្មានការប្រែប្រួល ※ ម្យ៉ាងទៀត តាមធម្មតា កម្លាំងពេលមានសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ គឺ 3ខែ ក៏ប៉ុន្តែមានការទទួលស្គាល់ពិសេស អំពីកម្លាំងពេលចាត់ទុកថាមានសុពលភាពទៅតាមកាលបរិច្ឆេទនៃការធ្វើលិខិតបញ្ជាក់នីមួយៗនោះ (ស្តីពីបញ្ហាលំអិត សូមមើលកន្លែងនេះ)។ មុខសញ្ញាគឺ អ្នកដែលកម្លាំងពេលនេះបានកន្លងផុត។ <p>(កំណត់ចំណាំ) អ្នកដែលមានគម្រោងនឹងចូលមកជប៉ុន ហើយនៅថ្ងៃចូលមកនោះ កម្លាំងពេលមានសុពលភាពនៃលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិនេះនឹងកន្លងផុត ក៏ជាមុខសញ្ញាដែរ។</p>
ឯកសារចាំបាច់	<ul style="list-style-type: none"> • សំណូមពាក្យ <ul style="list-style-type: none"> ※ សូមប្រើ “សំណូមពាក្យសុំលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ” ទៅតាមលក្ខណៈសម្បត្តិស្នាក់នៅ។ • លិខិតពន្យល់អំពីមូលហេតុដែលធ្វើឡើងដោយស្ថាប័នទទួល ជាអាទិ៍ <ul style="list-style-type: none"> ※ សូមធ្វើឯកសារដោយមើលតាមទម្រង់ឧបសម្ព័ន្ធ (សម្រាប់តារាងឧបសម្ព័ន្ធ 1, តារាងឧបសម្ព័ន្ធ 2)។ • ឯកសារចម្លងនៃប័ណ្ណស្នាក់នៅមុន <ul style="list-style-type: none"> ※ អាចធ្វើជាប្រចាំ ឬ Fax ក៏បានដែរ បើសិនជាអាចមើលព័ត៌មានដែលមាននៅលើប័ណ្ណនោះបាន។ បើសិនជាមិនអាចដាក់ទេ សូមដាក់ឯកសារពន្យល់អំពីមូលហេតុ (ទម្រង់សេរី)។ 	<ul style="list-style-type: none"> • សំណូមពាក្យ <ul style="list-style-type: none"> ※ សូមប្រើ “សំណូមពាក្យសុំលិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅ” ទៅតាមលក្ខណៈសម្បត្តិស្នាក់នៅ។ • លិខិតពន្យល់អំពីមូលហេតុដែលធ្វើឡើងដោយស្ថាប័នទទួល ជាអាទិ៍ <ul style="list-style-type: none"> ※ សូមធ្វើឯកសារដោយមើលតាមទម្រង់ឧបសម្ព័ន្ធ (សម្រាប់តារាងឧបសម្ព័ន្ធ 1, តារាងឧបសម្ព័ន្ធ 2)។ • លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅដែលបានជូនហើយ (ឯកសារដើម ឬចម្លង) <ul style="list-style-type: none"> * ប្រសិនបើអ្នកមិនអាចដាក់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅដែលបានចេញលើកមុនជាច្បាប់ដើមឬច្បាប់ចម្លង ក្រោមហេតុផលដូចជាបានដាក់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅរួចហើយនៅពេលដាក់ពាក្យសុំទិដ្ឋាការ សូមដាក់ឯកសារដោយឡែកសម្រាប់ពន្យល់អំពីមូលហេតុមិនអាចដាក់ (ទម្រង់សេរី) ឬក្រដាសចម្លងនៃបង្កាន់ដៃដាក់ពាក្យសុំទិដ្ឋាការ។
កម្លាំងពេលដាក់ពាក្យ	<ul style="list-style-type: none"> • រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023 	<ul style="list-style-type: none"> • រហូតដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៣

➢ អ្នកដែលត្រូវបានកំណត់ឱ្យធ្វើសកម្មភាពដែលមិនមានក្នុងការប្រកាសនៃចំណោមលក្ខណៈសម្បត្តិស្នាក់នៅ “អ្នកស្នាក់នៅអចិន្ត្រៃយ៍” និង “អ្នកស្នាក់នៅជាប់លាប់” ព្រមទាំង “សកម្មភាពពិសេស” ទេ មិនមែនជាមុខសកម្មភាពពិនិត្យគឺខ្លាំង 2អាទិ៍ ទោះករណីណាក៏ដោយ។ បើសិនជាមានការប្រែប្រួលនូវឋានៈបុគ្គលជាអាទិ៍ ក្រោយពេលទទួលបានការអនុញ្ញាតលើកមុននៃករណី (1) ឬក្រោយពេលមានការផ្តល់លិខិតបញ្ជាក់ការទទួលស្គាល់លក្ខណៈសម្បត្តិស្នាក់នៅលើកមុននៃករណី (2) អាចមានការទាមទារឱ្យដាក់ឯកសារបញ្ជាក់ក្រៅពីនេះបន្ថែមទៀត ទៅតាមតម្រូវការ (ក្នុងករណីនេះ ការពិនិត្យសំណូមពាក្យ អាចត្រូវការពេលវេលាបន្ថែម)។

ការចាត់ចែងបន្ទាប់នេះមានសុពលភាពរហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2023។ *សូមយោងលើតំណភ្ជាប់នីមួយៗសម្រាប់សេចក្តីលម្អិត។

➢ ញាតិការដាក់ពាក្យសុំលិខិតបញ្ជាក់លក្ខណៈសម្បត្តិស្នាក់នៅទេ ដូច្នេះសូមទៅដាក់ពាក្យសុំទិដ្ឋាការនៅតាមស្ថានទូត ឬកុងស៊ុលដប៉ុននៅក្រៅប្រទេស។ (ព័ត៌មានលំអិត សូមមើល [កន្លែងនេះ\(អ្នកស្នាក់នៅអចិន្ត្រៃយ៍\)](#) ឬ [កន្លែងនេះ\(អ្នកស្នាក់នៅជាប់លាប់ និង សកម្មភាពពិសេស\)](#)។

ម្យ៉ាងទៀត អ្នកដែលចង់បានលក្ខណៈសម្បត្តិស្នាក់នៅផ្សេង ហើយគ្មានអ្នកណាជាតំណាងនៅជប៉ុនក្នុងការដាក់ពាក្យទេ ត្រូវទៅដាក់តាមស្ថានទូត ឬកុងស៊ុលដប៉ុននៅក្រៅប្រទេស។